

**ពាក្យណែនាំក្នុងការបំពេញបែបបទ សុំមិនបង់ថ្លៃតុលាការ**

**បែបបទ FW 001 ៖ ស្នើសុំមិនបង់ថ្លៃតុលាការ**

នៅក្នុងទំព័រទីមួយ សូមសរសេរព័ត៌មានចូលក្នុងប្រអប់នៅផ្នែក ខាងស្តាំដៃ ដូចខាងក្រោម ៖

1. ប្រអប់ទីពីរ ខាងស្តាំដៃ ៖ សរសេរឈ្មោះខោនធី និងអាសយដ្ឋានតុលាការ ។ ព័ត៌មាននេះ មានបង្ហាញនៅក្នុងដីការកោះហៅ និងបណ្តឹងតវ៉ា នៃបណ្តឹងផ្លូវច្បាប់ ។
2. ប្រអប់ទីបី ខាងស្តាំដៃ ៖ សរសេរលេខសំណុំរឿង ។ ព័ត៌មាននេះ មានបង្ហាញនៅក្នុងដីការកោះហៅ និងបណ្តឹងតវ៉ា នៃបណ្តឹងផ្លូវច្បាប់ ។
3. ប្រអប់ទីបួន ខាងស្តាំដៃ ៖ សរសេរឈ្មោះសំណុំរឿង ។ ឈ្មោះសំណុំរឿង គឺជាឈ្មោះម្ចាស់ផ្ទះ និងឈ្មោះ អ្នកជួល ។

នៅលើទំព័រទីមួយ សូមបំពេញចំណុចទី 1 ដល់ទី 6 ដូចខាងក្រោម ៖

1. ផ្នែក 1: សរសេរឈ្មោះ អាសយដ្ឋាន និងលេខ ទូរស័ព្ទឱ្យច្បាស់
2. ផ្នែក 2: បើអ្នកធ្វើការ សូមសរសេរមុខតំណែង ឈ្មោះនិយោជក និងអាសយដ្ឋាននិយោជក ឱ្យច្បាស់
3. ផ្នែក 3: បើអ្នកមិនមានមេធាវីទេ សូមសរសេរឱ្យច្បាស់នូវពាក្យថា “តំណាងខ្លួនឯង” (self-represented) ឬទុកវាចំហចោល ។
4. ផ្នែក 4: ត្រិសប្រអប់ទីមួយ ដែលនៅជាប់ពាក្យថា “តុលាការជាន់ខ្ពស់”
5. ផ្នែក 5: ត្រិសប្រអប់ ក ប្រអប់ខ ឬប្រអប់គ ។ ត្រិសយកតែមួយក្នុងចំណោមប្រអប់ទាំងបី ។
  - a. ត្រិសក្នុងប្រអប់ ក បើអ្នកបានទទួលអត្ថប្រយោជន៍សាធារណៈណាមួយ ដែលមានរាយឈ្មោះជូន ។ សូមកុំភ្លេចត្រិសប្រអប់នៅជាប់នឹងជំនួយសាធារណៈដែលអ្នកបានទទួល ។
  - b. ត្រិសប្រអប់ ខ បើអ្នកមិនបានទទួលអត្ថប្រយោជន៍សាធារណៈណាមួយ ដូចមានរាយឈ្មោះជូនខាងលើនៅក្បែរនឹងប្រអប់ ក ហើយប្រសិនបើប្រាក់ចំណូលគ្រួសារប្រចាំខែរបស់អ្នក ស្មើនឹង ឬក៏តិចជាងចំនួនទឹកប្រាក់ដែលមានរាយជូន ។ បើអ្នកត្រិសប្រអប់នេះ អ្នកត្រូវបំពេញព័ត៌មានក្នុងផ្នែកទី 7, 8, និង 9 នៅក្នុងទំព័រទី ពីរ ។
  - c. ត្រិសប្រអប់ គ បើស្ថានភាពរបស់អ្នកមិនស្ថិតក្នុងប្រអប់ ក ឬខ ។ បើ អ្នកត្រិសប្រអប់នេះ អ្នកត្រូវបំពេញព័ត៌មានក្នុងទំព័រទីពីរ ទាំងអស់ ។
6. ផ្នែក 6: ត្រិសប្រអប់នេះ បើអ្នកស្នើសុំមិនបង់ថ្លៃតុលាការ ក្នុងអំឡុងពេល 6 ខែ កន្លងទៅ ។

នៅក្នុងទីពឹងទីមួយ សូមចុះកាលបរិច្ឆេទ សរសេរឈ្មោះរបស់អ្នកឱ្យច្បាស់ ហើយចុះហត្ថលេខាពីក្រោម ។

នៅលើទំព័រទីពីរ សរសេរឈ្មោះរបស់អ្នកឱ្យច្បាស់ និងសរសេរ លេខសំណុំរឿងនៅពីលើ ។

បំពេញព័ត៌មានក្នុងទំព័រទីពីរទាំងអស់ដែលនៅសល់ បើអ្នកគ្រិសប្រអប់ 5(b) និងប្រអប់ 5(c) នៃទំព័រទីមួយ ។

1. បើអ្នកគ្រិសប្រអប់ 5(b) នៅក្នុងទំព័រទីមួយ សូមបំពេញព័ត៌មានក្នុងផ្នែកទី 7, 8, និងទី 9 ។ ក្រុងនេះ គឺជាកន្លែងដែលអ្នកត្រូវបំពេញប្រាក់ចំណូលប្រចាំខែរបស់គ្រួសារអ្នក ។
2. បើអ្នកគ្រិសប្រអប់ 5(c) ក្នុងទំព័រទីមួយ អ្នកត្រូវបំពេញព័ត៌មានទាំងអស់ក្នុងទំព័រទីពីរ ។ នេះជាកន្លែងដែលអ្នកត្រូវសរសេរចូលប្រាក់ចំណូលគ្រួសារប្រចាំខែ ទឹកប្រាក់ និងទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់គ្រួសារអ្នក ព្រមទាំងប្រាក់កាត់ពីគ្រួសារ និងការចំណាយប្រចាំខែ ។

**បែបបទ FW 002 ៖ ស្នើសុំមិនបង់ថ្លៃតុលាការបន្ថែម**

**ចំណាំ ៖** អ្នកត្រូវបំពេញ និងដាក់ស្នើបែបបទនេះ បើអ្នកស្នើសុំឱ្យមាន ការវិនិច្ឆ័យក្តីដោយគណៈវិនិច្ឆ័យ ។

បំពេញប្រអប់ទាំងអស់នៅផ្នែកខាង ស្នាំ របស់ទំព័រដូចខាងក្រោម ៖

1. ប្រអប់ទីពីរ ខាងស្នាំដៃ ៖ សរសេរឈ្មោះខោនធី និងអាសយដ្ឋានតុលាការ ។ ព័ត៌មាននេះ មានបង្ហាញនៅក្នុងដីការកោះហៅ និងបណ្តឹងតវ៉ា នៃ បណ្តឹងផ្តួចផ្តើម ។
2. ប្រអប់ទីបី ខាងស្នាំដៃ ៖ សូមសរសេរលេខសំណុំរឿងចូល ។ ព័ត៌មាននេះ មានបង្ហាញនៅក្នុងដីការកោះហៅ និងបណ្តឹងតវ៉ា នៃ បណ្តឹងផ្តួចផ្តើម ។
3. ប្រអប់ទីបួន ខាងស្នាំដៃ ៖ សរសេរឈ្មោះសំណុំរឿង ។ ឈ្មោះសំណុំរឿង គឺជាឈ្មោះម្ចាស់ផ្ទះ និងឈ្មោះ អ្នកជួល ។

សូមបំពេញផ្នែកទី 1 ដល់ទី 6 ដូចខាងក្រោម ៖

1. ផ្នែក 1: សរសេរឈ្មោះ អាសយដ្ឋាន និងលេខ ទូរស័ព្ទឱ្យច្បាស់
2. ផ្នែក 2: បើអ្នកមិនមានមេធាវីទេ សូមសរសេរឱ្យច្បាស់នូវពាក្យថា “តំណាងខ្លួនឯង” (self-represented) ឬទុកវាចំហចោល ។

3. **ផ្នែក 3:** សរសេរកាលបរិច្ឆេទចុងក្រោយដែលអ្នកបានស្នើសុំមិនបង់ថ្លៃតុលាការដែលតុលាការបានយល់ព្រមតាមសំណើនេះ ។ សូមទុកវាចំហចោល បើសិនជា មិនមាន ។
4. **ផ្នែក 4:** គ្រឹសយកតែប្រអប់ណាដែលអាចអនុវត្តបានចំពោះអ្នក បើអ្នកបានស្នើសុំមិនបង់ថ្លៃតុលាការក្នុងពេល ថ្មីៗ ។
5. **ផ្នែក 5:** គ្រឹសគ្រប់ប្រអប់ដែលអ្នកចង់សុំតុលាការមិនបង់ថ្លៃ ។ គ្រឹសប្រអប់ទីមួយ ដែលមានពាក្យថា “ថ្លៃគណៈវិនិច្ឆ័យ និងថ្លៃចំណាយ” (Jury fees and expenses) បើអ្នកស្នើសុំឱ្យមានការវិនិច្ឆ័យក្តីដោយគណៈវិនិច្ឆ័យ ។
6. **ផ្នែក 6:** ពន្យល់មូលហេតុដែលអ្នកត្រូវការឱ្យមាន

ការវិនិច្ឆ័យក្តីដោយគណៈវិនិច្ឆ័យ ។ ចុះកាលបរិច្ឆេទ សរសេរឈ្មោះអ្នកឱ្យច្បាស់ រួចចុះហត្ថលេខា នៅពីក្រោម ។

**បែបបទ FW 003 ៖ សេចក្តីបង្គាប់ចំពោះការមិនបង់ថ្លៃតុលាការ**

បំពេញប្រអប់ទាំងអស់នៅផ្នែកខាង ស្តាំ របស់ទំព័រដូចខាងក្រោម ៖

1. **ប្រអប់ទីពីរ ខាងស្តាំដៃ ៖** សរសេរឈ្មោះខោនធី និងអាសយដ្ឋានតុលាការ ។ ព័ត៌មាននេះ មានបង្ហាញនៅក្នុងដីការកោះហៅ និងបណ្តឹងតវ៉ា នៃបណ្តឹងផ្តួចផ្តើម ។
2. **ប្រអប់ទីបី ខាងស្តាំដៃ ៖** សូមសរសេរលេខសំណុំរឿងចូល ។ ព័ត៌មាននេះ មានបង្ហាញនៅក្នុងដីការកោះហៅ និងបណ្តឹងតវ៉ា នៃបណ្តឹងផ្តួចផ្តើម ។
3. **ប្រអប់ទីបួន ខាងស្តាំដៃ ៖** សរសេរឈ្មោះសំណុំរឿង ។ ឈ្មោះសំណុំរឿង គឺជាឈ្មោះម្ចាស់ផ្ទះ និងឈ្មោះ អ្នកជួល ។

បំពេញផ្នែកទី 1 និងទី 2 ដូចខាងក្រោម ៖

1. **ផ្នែក 1:** សរសេរឈ្មោះរបស់អ្នក និង អាសយដ្ឋាន
2. **ផ្នែក 2:** បើអ្នកមិនមានមេធាវីទេ សូមសរសេរឱ្យច្បាស់នូវពាក្យថា “តំណាងខ្លួនឯង” (self-represented) ឬទុកវាចំហចោល ។

នៅក្នុងទំព័រទីពីរ និងទីបី សរសេរឈ្មោះរបស់អ្នកឱ្យច្បាស់ និងលេខសំណុំរឿងនៅផ្នែកខាងលើនៃទំព័រ ។

ហាមសរសេរអ្វីផ្សេងទៀត ដាក់ចូលក្នុងបែបបទនេះ ។ តុលាការនឹងបំពេញព័ត៌មានទាំងអស់ដែលនៅសល់ ។